

**សេចក្តីប្រកាសព័ត៌មាន**

ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២០

ទំនាក់ទំនង៖ មជ្ឈមណ្ឌលព័ត៌មានរួមនៃទីក្រុងឡងប៊ិច 562.570.NEWS(6397) [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់សេចក្តីប្រកាសជាបន្ទាន់

**ទីក្រុងឡងប៊ិចផ្តល់ជំនួយក្នុងការចុះឈ្មោះទទួលបានធានារ៉ាប់រង  
សុខភាពរបស់រដ្ឋ**

ទីក្រុងឡងប៊ិចរដ្ឋកាលីហ្វ័រញ៉ា – អ្នកដែលមានសិទ្ធិទទួលបានសេវា Medi-Cal និង Covered California អាចទទួលបានជំនួយចុះឈ្មោះនិងព័ត៌មានអំពីការព្យាបាលសុខភាពពីមន្ទីរសុខាភិបាលនិងសេវាប្រជាជនរបស់ឡងប៊ិច។

កម្មវិធីធានារ៉ាប់រងរបស់រដ្ឋទាំងពីរផ្តល់លទ្ធភាពទទួលបានការព្យាបាលទូទៅ ការព្យាបាលបន្ទាន់ និងសេវាកម្មសុខភាពផ្លូវចិត្តដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អភិបាលក្រុងលោក Robert Garcia បានមានប្រសាសន៍ថា “ការទទួលបានការព្យាបាលសុខភាពគឺសំខាន់ឥឡូវជាងពេលណាទាំងអស់។ សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាន Medi-Cal ឬ Covered California ទីក្រុងរបស់យើងប្តេជ្ញាជួយលោកអ្នកចុះឈ្មោះនិងពន្យល់ឱ្យស្គាល់អំពីជំរើសនៃការព្យាបាលសុខភាពទាំងនេះ។”

ជំនួយមានចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅលេខ 562.570.7979។ អ្នកប្រឹក្សាជំនួយចុះឈ្មោះដែលមានសញ្ញាប័ត្រអាចនិយាយភាសាអង់គ្លេស អេស្ប៉ាញ និងខ្មែរ។ ប្រជាជនក៏អាចផ្ញើសំណួរទៅគេហទំព័រ [coveredlb@longbeach.gov](mailto:coveredlb@longbeach.gov)។

លោកស្រី Kelly Colopy នាយកមន្ទីរសុខាភិបាលនិងសេវាប្រជាជនបានមានប្រសាសន៍ថា “យើងដឹងថាប្រជាជនមានការព្រួយបារម្ភអំពីការទទួលបានការព្យាបាលសុខភាព។ មន្ទីរសុខាភិបាលបានប្តេជ្ញាចិត្តក្នុងការផ្តល់ព័ត៌មាននិងជំនួយដែលមិនត្រឹមតែអំពីជំងឺកូវីដ-១៩ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអំពីបញ្ហាសុខភាពបន្ទាន់ផ្សេងទៀតរួមទាំងការធានារ៉ាប់រងផងដែរ។”

ការចុះឈ្មោះសំរាប់ Medi-Cal បើករយៈពេលមួយឆ្នាំហើយកម្មវិធី Medi-Cal ភាគច្រើនមិនមានបុព្វលាភរ៉ាប់រងឬតម្រូវឱ្យមានការបង់ប្រាក់ទេ។ ពាក្យសុំគឺប្រើពេលប្រហែលជា ៤៥ ថ្ងៃដើម្បីដំណើរការហើយក្នុងករណីខ្លះអ្នកដាក់ពាក្យសុំអាចទទួលបានការធានារ៉ាប់រងបណ្តោះអាសន្នរហូតដល់ ៣ ខែដើម្បីជួយចំណាយលើថ្លៃព្យាបាលដែលមិនទាន់បានបង់។

ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩រយៈពេលចុះឈ្មោះសម្រាប់ Covered California ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាចំពោះបុគ្គលដែលគ្មានការធានារ៉ាប់រងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយត្រូវការធានារ៉ាប់រងសុខភាព។ ការធានារ៉ាប់រងចាប់ផ្តើមមួយខែបន្ទាប់ពីចុះឈ្មោះ។ Covered California អាចជួយធ្វើឱ្យការទូទាត់បុព្វលាភនិងចំណាយចេញពីហោរ៉ាប៉ារបស់លោកអ្នកមានតំលៃទាបសមរម្យ។

ប្រសិនបើលោកអ្នកមានជំងឺដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រមុនពេលការធានារ៉ាប់រងសុខភាពរបស់លោកអ្នកចាប់ផ្តើមដំណើរការសូមចូលទៅកាន់គ្លីនិកធ្វើរោគវិនិច្ឆ័យរហ័ស (RAC) ដែលជាគ្លីនិកឥតគិតថ្លៃផ្តល់ការព្យាបាលជម្ងឺទូទៅដូចជាជំងឺរលាកតម្រងនោមឬឈឺត្រចៀក។ គ្លីនិកនេះមានបុគ្គលិកដែលជាសមាជិកនៃការិយាល័យបំរុងវេជ្ជសាស្ត្រនៃទីក្រុងឡុងប៊ិច - ក្រុមអ្នកជំនាញវេជ្ជសាស្ត្រស្ម័គ្រចិត្តមកពីសហគមន៍របស់យើង។

គ្លីនិកធ្វើរោគវិនិច្ឆ័យរហ័ស (RAC) ដែលមានទីតាំងនៅឯមហាវិទ្យាល័យទីក្រុងឡុងប៊ិចសាខាឆ្នេរប៉ាស៊ីហ្វិក(1305 E. Pacific Coast Hwy) បើកពីម៉ោង ១០ ព្រឹកដល់ ៤ ល្ងាច ៧ ថ្ងៃក្នុងមួយសប្តាហ៍។ បុគ្គលម្នាក់ៗអាចទទួលបានការធ្វើរោគវិនិច្ឆ័យនិងព្យាបាលដោយឥតគិតថ្លៃសម្រាប់ជម្ងឺទូទៅក៏ដូចជាវេជ្ជបញ្ជាថ្មីសម្រាប់ថ្នាំទូទៅដោយមិនចាំបាច់កំណត់ការណាត់ជួបជាមុន។

សម្រាប់ព័ត៌មានថ្មីៗអំពីជំងឺកូវីដ-១៩ រួមទាំងព័ត៌មានលម្អិតអំពីអ្វីដែលទីក្រុងឡងប៊ិចកំពុងអនុវត្តដើម្បី  
ការពារសុវត្ថិភាពដល់ប្រជាជនសូមមេត្តាចូលទៅកាន់គេហទំព័រដែលទើបតែរចនាជាថ្មី៖  
[longbeach.gov/COVID19](https://longbeach.gov/COVID19) ហើយតាមដាន @LongBeachCity នៅលើហ្វេសប៊ុក ធ្វីតធ័រ និង  
Instagram។

###